

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តភ្នំពេញ

របាយការណ៍ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤

គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)៣១ ៩៣៥ ០៨ ០៨
(៨៥៥)៣១ ៦២៥ ០៧ ០៧



អ៊ីម៉ែល:
ir@ppwsa.com.kh




ការងារស្រាវជ្រាវ និងជួសជុលទឹកក្តៅ

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី៤ ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)	ឆ្នាំ២០២២ (កំណត់ឡើងវិញ)	
ទ្រព្យសកម្មសរុប (ពាន់រៀល)	៣.២៧៩.១៦៥.២៨១	៣.០៣៨.៣៦៥.១៧៧	២.៦២៣.៤០៨.៧៥២	
ចំណូលសរុប (ពាន់រៀល)	១.៩១៤.០៩២.៦៦៨	១.៧៥៣.៧៦៩.៣៨៦	១.៤០៧.១៥១.៨២១	
មូលធនសរុប (ពាន់រៀល)	១.៣៦៥.០៧២.៦១៣	១.២៨៤.៥៩៥.៧៩១	១.២១៦.២៥៦.៩៣១	
លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣ (កំណត់ឡើងវិញ)	ត្រីមាសទី៤ ឆ្នាំ២០២២	
ចំណូលសរុប (ពាន់រៀល)	៦១.០៦២.១៦៦	៤៦.៣៨៨.២០៧	៩២.២៦៦.៤៦៥	
ចំណេញមុនបង់ពន្ធប្រាក់ចំណូល (ពាន់រៀល)	៩.១៨៤.០៣៨	(១៤.៤២៦.៤៨៨)	២៤.៥៤០.៧០៨	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)	៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	២២.០៩០.៦០៥	
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	២២.០៩០.៦០៥	
អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី៤ ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)	ឆ្នាំ២០២២ (កំណត់ឡើងវិញ)	
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	១,៩០	២,៣២	២,០៨
	អនុបាតចរន្តលឿន (ចំនួនដង)	១,២៣	១,១៦	១,៣២
		ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣ (កំណត់ឡើងវិញ)	ត្រីមាសទី៤ ឆ្នាំ២០២២
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	០,២៧	(០,៦១)	០,៨៤
	អនុបាតចំណេញធៀបនឹង មូលធន (ភាគរយ)	០,៦៣	(១,៣៦)	១,៧៥
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	(៨,៣៣)	(៤៩,០៧)	២៥,៨៨
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	១៤,៧០	(៤០,៤៧)	២៣,៩៤
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	១០៣,១៨	(២១៥,៨៣)	២៥៣,៩៩
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)	(១,១២)	(៥,៤៥)	២៤,២៥	

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ហង់ សុនចាន់
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ុន ណារ៉ូ
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ម៉ឺ ចាន់
រដ្ឋលេខាធិការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ងាយ ទីរៈ
អភិបាលរង
នៃគណៈអភិបាលរាជធានីភ្នំពេញ
សមាជិកក្រុមប្រឹក្សាភិបាល



លោក ង៉ា ឡាន់
តំណាងនិយោជិត
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សមាជិកក្រុមប្រឹក្សាភិបាល



លោក ណាំ ច័ន្ទី
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនិកឯកជន
សមាជិកក្រុមប្រឹក្សាភិបាល



លោក ស្រេង សំឡឹក
អភិបាលឯករាជ្យ
សមាជិកក្រុមប្រឹក្សាភិបាល



សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល

ក្រោមការដឹកនាំគាំទ្ររបស់ក្រសួងអាណាព្យាបាលទាំងពីរ គឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្លួនក្នុងការដឹកនាំចង្អុលបង្ហាញគណៈគ្រប់គ្រងរដ្ឋាករទឹកស្អាតក្រុងភ្នំពេញឱ្យយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សមត្ថភាព និងធនធាន ដើម្បីបំពេញភារកិច្ចក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមាន “គុណភាព សុវត្ថិភាព និងរន្តរភាព និងថ្លៃសមរម្យ” ជូនប្រជាជនដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ រ.ទ.ស.ភ ផលិតទឹកស្អាតបាន ៧៥.៣៦៣.៧១៩ម^៣, តបណ្តាញជូនអតិថិជនបានចំនួន ៣.៦៩១បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបមានចំនួន ៦៩៩បណ្តាញ និងលក់ទឹកបាន ៥៥.៥០៧.៤១៥ម^៣ ដោយជាលទ្ធផលទទួលបានចំណូលសរុបចំនួន ៦១.០៦២.១៦៦.០០០រៀល និងចំណេញពិតចំនួន ៨.៩៧៣.៦៨៤.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) គឺ ១០៣,១៨រៀល។

ជាមួយគ្នានេះ ផ្អែកតាមផែនការមេដំណាក់កាលទី៣ (២០២១-២០៣០) រ.ទ.ស.ភ គ្រោងនឹងបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតរបស់ខ្លួនរហូតដល់ ១.៤៨៨.០០០ម^៣/ថ្ងៃ នៅឆ្នាំ២០៣០ ខណៈសមត្ថភាពបច្ចុប្បន្នមានត្រឹមតែ ៩៨៨.០០០ម^៣/ថ្ងៃ តាមរយៈការវិនិយោគលើការសាងសង់រោងចក្រផលិតទឹកស្អាតបន្ថែមចំនួន៤គម្រោង ជាមួយនឹងការពង្រីកបណ្តាញមេនាំទឹក និងចែកចាយទឹកប្រវែង ២.១៣០គ.ម បន្ថែមពីលើប្រវែងបណ្តាញដែលមានស្រាប់ (៥.២៨៤គ.ម)។

ជាងនេះទៀត ក្នុងគោលបំណងឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅឱ្យបាន១០០% រ.ទ.ស.ភ នឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ធនាគារវិនិយោគអឺរ៉ុប (EIB), សហគមន៍អឺរ៉ុប (EU) និង Korea Eximbank ជាដើម ដើម្បីធ្វើការវិនិយោគទៅលើប្រព័ន្ធផលិតកម្ម និងប្រព័ន្ធចែកចាយទឹក ព្រមទាំងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងទឹកគ្មានចំណូលឱ្យបានទាបបំផុតតាមដែលអាចធ្វើទៅបាន, ធ្វើទំនើបកម្ម និងប្រើប្រាស់ប្រព័ន្ធនវានុវត្តន៍ក្នុងការគ្រប់គ្រងការងារអាជីវកម្ម និងការផ្តល់សេវាគ្រប់បែបយ៉ាងពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ដែលជួយសម្រួល និងផ្តល់ភាពកក់ក្តៅបំផុតដល់អតិថិជនគ្រប់ៗរូប។

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៧.១៩៥.០០០ម^៣ តបណ្តាញជូនអតិថិជនចំនួន ៧.០០០បណ្តាញ និងលក់ទឹកឱ្យបាន ៦១.០៣០.០០០ម^៣ ព្រមទាំងគ្រោងរកចំណូលសរុបឱ្យបានចំនួន ១១២.៧០៨.៩០១.០០០រៀល និងគ្រោងចំណាយសរុបចំនួន ៧១.៣០៦.៣៨១.០០០រៀល។

ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងមន្ត្រី-និយោជិតនៃរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ យើងខ្ញុំសូមប្រជ្ញាយកអស់ប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើ អតិថិជន ដោយខិតខំផ្គត់ផ្គង់ទឹកដែលមានគុណភាព សុវត្ថិភាព និងរន្តរភាព និងថ្លៃសមរម្យ ឱ្យសមទៅនឹងទំនុកចិត្តរបស់ ថ្នាក់ដឹកនាំនៃក្រសួងអាណាព្យាបាលទាំងពីរ។ ឆ្លៀតក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ ព្រះរាជអាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា វត្តភ្នំភ្នំសិទ្ធក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរ ជ័យជូនចំពោះ **សម្តេចមហាបវរនាយករដ្ឋមន្ត្រី ហ៊ុន សែន** **ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** និង រាជរដ្ឋាភិបាល ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ សមប្រកបតែនឹងពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃសុក្រ ១៣ ខែ ខែសីហា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៤



ឯក សុនចាន់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៣
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	៣
ខ- រចនាសម្ព័ន្ធចំណូល	៥
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៦
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៨
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៨
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១២
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៣
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៣
ង- ផលប៉ះពាល់នៃអតិផរណា	១៣
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៤
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៤
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៥
ឧបសម្ព័ន្ធ១ ៖ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
ឧបសម្ព័ន្ធ២ ៖ លទ្ធផលពិនិត្យគុណភាពទឹកពី រោងចក្រផលិតទឹកស្អាតបាក់ខែង របស់ រ.ទ.ស.ក ក្នុងរាជធានីភ្នំពេញ	

Test Report: 7191347954-CHM25-PN

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អគ្គសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ លេខកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ២២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.វ. កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុំ** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ◆ ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- ◆ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- ◆ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ◆ ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- ◆ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រ.ទ.ស.ភ បានប្រារព្ធពិធីសម្ពោធជាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំរបស់ រ.ទ.ស.ភ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ **ឯកឧត្តម ហែម វណ្ណឌី** រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង **ឯកឧត្តម AMAKAWA HIROFUMI** អនុរដ្ឋមន្ត្រី ទទួលបន្ទុកដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការអភិវឌ្ឍន៍ហុកកែដូ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ស្ថិតនៅរោងចក្រផលិតទឹកស្អាតបឹងធំរបស់ រ.ទ.ស.ភ នៅភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រផលិតទឹកស្អាតនេះមានសមត្ថភាពផលិត ៦.០០០ម^៣/ថ្ងៃ ធ្វើឱ្យ រ.ទ.ស.ភ មានសមត្ថភាពផលិតសរុបកើនដល់ចំនួន ៩៨៨.០០០ម^៣/ថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាមួយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្អាតស្វយ័តក្រុងភ្នំពេញ (ត)

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្អាតស្វយ័តក្រុងភ្នំពេញ (ត)

រោងចក្រផលិតទឹកស្អាតនេះគ្រោងនឹងផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិចំនួន១០ ក្នុងសង្កាត់បឹងធំ សង្កាត់ប្រទះឡាង និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ស្មើនឹងប្រមាណ ៣.០០០គ្រួសារ។ សមិទ្ធផលថ្មីនេះ បានចូលរួមជាចំណែកឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃការធានាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យបាន ១០០% សម្រាប់ប្រជាពលរដ្ឋចាប់ពីឆ្នាំ២០៣០ តទៅ ដោយបច្ចុប្បន្ន រ.ទ.ស.ភ ផ្គត់ផ្គង់ទឹកស្អាតបាន ប្រមាណ ៩៦% នៃប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំ បានចាប់ផ្តើមសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២៣ ដោយអនុវត្ត ការសាងសង់ និងត្រួតពិនិត្យផ្ទាល់ដោយមន្ត្រីជំនាញរបស់ រ.ទ.ស.ភ បានចំណាយរយៈពេល ២២ខែ ក្នុងការលេចចេញនូវ សមិទ្ធផលមួយនេះ។ ប្រភពហិរញ្ញប្បទានសម្រាប់ការសាងសង់រោងចក្រមួយនេះ គឺទទួលបានជំនួយហិរញ្ញប្បទានឥត សំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ១.៤៩៤.០០០ដុល្លារអាមេរិក និងថវិកាបដិភាគរបស់ រ.ទ.ស.ភ ផ្ទាល់។

ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង៖

- ស្ថានីយបូមទឹកនៅ ត្រូវបានរចនាជាប្រភេទស្ថានីយបណ្តែត មានសមត្ថភាពបូមបាន ៦.៣០០ម^៣/ថ្ងៃ ដែលបូម ចេញពីប្រភពទឹកស្ទឹងព្រែកត្នោត។ ស្ថានីយបូមទឹកនៅនេះ បានបំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ SCADA ទៅលើការបញ្ជា និងការកំណត់លំហូរទឹក។
- បំពង់មេនាំទឹកនៅ ប្រភេទ HDPE ទំហំ ៣១៥មម ប្រវែង ០,២គីឡូម៉ែត្រ
- រោងចក្រផលិតទឹកស្អាតដែលមានសមត្ថភាពផលិត ៦.០០០ម^៣/ថ្ងៃ នេះមាន៖
 - អគារគីមី : ដំឡើងធុងគីមីចំនួន ៦ ដែលមានទំហំ២ម^៣ និងម៉ាស៊ីនបូម (Dosing pumps) ចំនួន១២
 - ធុងបន្សុទ្ធ : អាងរង Lamella Settler (LS) ចំនួន៤ មានសមត្ថភាពផលិត ១.៥០០ម^៣/ថ្ងៃ
 - អាងត្រង : អាងប្រោះ Auto Siphon Filter (ASF) ចំនួន៤ មានសមត្ថភាពផលិត ១.៥០០ម^៣/ថ្ងៃ
 - អាងស្តុកទឹកស្អាត : មានសមត្ថភាពស្តុក ១.៥០០ម^៣/ថ្ងៃ
 - អាងស្តុកកក់ : មានសមត្ថភាពស្តុក ១៨០ម^៣
 - ស្ថានីយបូមទឹកស្អាត : មានម៉ាស៊ីនបូម ៣គ្រឿង ដែលបានដំឡើង (បើកដំណើរការ២គ្រឿង និងបម្រុង១គ្រឿង)
- បំពង់មេនាំទឹក និងចែកចាយទឹកស្អាតមានប្រវែងសរុប ៩១គីឡូម៉ែត្រ ប្រើប្រាស់ទាំងទុយោដែក និងបំពង់ HDPE

ឯកឧត្តម ឡុន ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ រ.ទ.ស.ភ បានសំដែងនូវ មនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង និងបានបញ្ជាក់ផងដែរថា “ ភាពជោគជ័យនេះ គឺជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ក្នុងការរួមចំណែកអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សមិទ្ធផលនៃរោងចក្រផលិតទឹកស្អាតបឹងធំនេះ ក៏ទទួលបានការគាំទ្រពីសំណាក់ក្រសួងអាណាព្យាបាលទាំងពីរ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ក្រុមប្រឹក្សាភិបាល នៃ រ.ទ.ស.ភ អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូល និងអង្គការគ្រប់លំដាប់ថ្នាក់។ ភាពជោគជ័យនេះ នឹងបានជួយ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន១០ ក្នុងសង្កាត់បឹងធំ សង្កាត់ប្រទះឡាង និងសង្កាត់ពងទឹក ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ ស្មើនឹងប្រមាណ ៣.០០០គ្រួសារ ទទួលបានទឹកស្អាតរបស់ រ.ទ.ស.ភ បានលឿនជាគម្រោង ដែលបានគ្រោងទុកពីមុន។ ក្នុងករណីប្រសិនបើ រ.ទ.ស.ភ ពុំបានអនុវត្តគ្រោងនេះទេ ប្រជាពលរដ្ឋដែលរស់តំបន់ ដូចបាន រៀបរាប់ខាងលើ នឹងត្រូវរង់ចាំដល់ប៉ុន្មានឆ្នាំក្រោយទៀត ទើប រ.ទ.ស.ភ មានលទ្ធភាពផ្គត់ផ្គង់ជូនបានស្របតាមផែនការមេ របស់ រ.ទ.ស.ភ។ ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា រ.ទ.ស.ភ នៅតែប្តេជ្ញាចិត្តក្នុងការពង្រីក កែលម្អ និងបង្កើនសមត្ថភាពផលិតកម្ម និងការចែកចាយទឹកស្អាត ជាពិសេសអនុវត្តតាមការធ្វើបច្ចុប្បន្នភាពនៃផែនការមេទី៣ របស់ រ.ទ.ស.ភ ឆ្នាំ២០២១-២០៣០ ដើម្បីធានាបាននូវពាក្យស្លោក **“ទឹកស្អាតសម្រាប់ទាំងអស់គ្នា”** និងការផ្គត់ផ្គង់ទឹក ស្អាតប្រកបដោយនិរន្តរភាព។

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ មានដូចក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.២៨៨.០០០	១៤.៦៨៣.៦៩៨	១០៣
រោងចក្រជ្រោយចង្វារ	៦.៧៥៤.០០០	១១.៧៤៤.៨០៥	១៧៤
រោងចក្រចំការមន	៤.៧៨៤.០០០	៣.៨៥៨.៥២៨	៨១
រោងចក្រនិរោធ	២៤.២២៦.០០០	២៥.០២៩.០៤៤	១០៣
រោងចក្របាក់ខែង	២៩.៦៦៦.០០០	១៩.៤៦៩.៩១៤	៦៦
រោងចក្របឹងធំ	៤១៤.០០០	៣០៦.៤៤៥	៧៤
រោងចក្រម្តេច	១៤៧.២០០	១២៤.៨៤១	៨៥
រោងចក្រត្បូងឃ្មុំ	១៥៦.៤០០	១៤៦.៤៤៤	៩៤
សរុប	៨០.៤៣៥.៦០០	៧៥.៣៦៣.៧១៩	៩៤

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	CNDWQS	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ ចំការមន	រោងចក្រ និរោធ	រោងចក្រ បាក់ខែង	រោងចក្រ បឹងធំ	រោងចក្រ ម្តេច	រោងចក្រ ត្បូងឃ្មុំ	បណ្តាញ ចែកចាយ
ភាពល្អក់	NTU	≤ ៥	≤ ៥	០,២៥	០,១៩	០,២០	០,៣២	០,០៨	០,៨០	០,១៦	០,១៣	០,៣០
តម្លៃប៊ែហាស់	pH	៦,៥ - ៨,៥	៦,៥ - ៨,៥	៧,៦៤	៧,៦០	៧,៥៨	៧,៤២	៧,៧១	៧,០៨	៧,៥៣	៧,៣៨	៧,៥២
ក្លរីនេស	mg/l	០,១ - ១	៥	១,៥៦	១,៣២	១,១៣	១,២៨	១,២៣	១,២៣	១,១៩	១,១០	០,៣៩
ក្លរីនេសរុប	mg/l	-	-	១,៧៨	១,៤៣	១,២៩	១,៤៦	១,៣៤	១,៤៦	២,៤៦	១,២៥	០,៥១
មេរោគកូលីហ្វរម	cfu/100ml	០	០	០	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០	០	០

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)



ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិតប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល


ទឹកគ្មានចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ មានអត្រាដូចខាងក្រោម៖

- រាជធានីភ្នំពេញ និងក្រុងតាខ្មៅ: ១៨,៤៦%
- ខេត្តកំពត រោងចក្រផលិតទឹកស្អាតម្លេច: ១,៤០%
- ខេត្តត្បូងឃ្មុំ រោងចក្រផលិតទឹកស្អាតត្បូងឃ្មុំ: ១៨,៦១%

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ




ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០២០	២០២១	២០២២	២០២៣	ត្រីមាសទី៤ ឆ្នាំ២០២៤	
	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ភាគរយ)
ដីវិភាព	៣៣៣.០៩៩	៣៥០.៤៦៣	៣៦០.៩៤៨	៣៨១.៧៥២	៣៩៧.៤៧៩	៧៩,២៩១៤
អាជីវកម្ម	៦៨.១៣៦	៧៤.៣៤៤	៨៣.៨៧៤	៨៩.៧០២	៩៧.២៣៤	១៩,៣៩៦៨
អង្គភាពរដ្ឋ	៧៤៤	៨២៣	៩១៣	៩១៨	៨៤០	០,១៦៧៦
អ្នកលក់ទឹក	១០	១១	៩	៦	៦	០,០០១២
តំណាងចែកចាយ	១៤	១៦	៥	៣	៣	០,០០០៦
Standpipe	១៧	១៦	១៦	១៤	១៣	០,០០២៦
បន្ទប់ជួល	៥.៧៥៩	៥.៧២៨	៥.៧៨៩	៥.៧៤៦	៥.៧១៤	១,១៣៩៩
សរុប	៤០៧.៧៧៩	៤៣១.៤០១	៤៥១.៥៥៨	៤៧៨.១៤១	៥០១.២៨៩	

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤: ១.៤៣៤ រូប (ស្រី: ២៤៨ រូប)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី៤ ឆ្នាំ២០២៤		ត្រីមាសទី៤ ឆ្នាំ២០២៣ (កំណត់ឡើងវិញ)		ត្រីមាសទី៤ ឆ្នាំ២០២២	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៥២.៨១៥.៣៨៨	៨៦,៤៩	៣៥.៣៩៩.៥៣០	៧៦,៣១	៧៩.៦០៧.០៦២	៨៦,២៨
២	កម្រៃពីសេវាសាងសង់	៤.៣២៨.៩៩៨	៧,០៩	៨៩៦.១០០	១,៩៣	១១.៤៧៦.៦៩៨	១២,៤៤
៣	ចំណូលផ្សេងៗ	៣.៩១៧.៧៨០	៦,៤២	១០.០៩២.៥៧៧	២១,៧៦	១.១៨២.៧០៥	១,២៨
	ចំណូលសរុប	៦១.០៦២.១៦៦		៤៦.៣៨៨.២០៧		៩២.២៦៦.៤៦៥	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានប្រកាសពិនិត្យឡើងវិញដោយ

សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ត្រូវបានក្រាបបង្គំទូលថ្វាយសម្តែង ១

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈក្រុមក្រុង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

- រ.ទ.ស.ភ មានចំណូល៣ប្រភេទធំៗដូចជា ចំណូលបានមកពីការលក់ ចំណូលបានពីសេវាសាងសង់ និងចំណូលផ្សេងៗ៖
 - ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។
 - ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ភ បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។
 - ចំណូលផ្សេងៗ៖

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងរដូវនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ។
- **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គការបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។

ក្រៅពីចំណូលខាងលើ រ.ទ.ស.ភ មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	(ក)	(ខ)	(ក-ខ)	(ក-ខ)/ខ*១០០
ចំណូលសរុប	៦១.០៦២.១៦៦	៤៦.៣៨៨.២០៧	១៤.៦៧៣.៩៥៩	៣១,៦៣

រ.ទ.ស.ភ មានចំណូលសរុប ៦១.០៦២.១៦៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ៤៦.៣៨៨.២០៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងចំនួន ១៤.៦៧៣.៩៥៩.០០០រៀល ស្មើនឹង ៣១,៦៣%។ យើងបានឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណូលបណ្តាលមកពីការធ្វើនិយ័តកម្មក្នុងការិយបរិច្ឆេទមុនដូចមានបង្ហាញលម្អិតក្នុង “កំណត់សម្គាល់ទី២១ ចំណុច (គ)” នៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបង្ហាញថាចំណូលពីការលក់ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានធ្វើនិយ័តកម្មថយចំនួន ៥២.២២៣.៩៣២.០០០រៀល។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៤	ភាគរយ	ត្រីមាសទី៤ ឆ្នាំ២០២៣	ភាគរយ
	(ពាន់រៀល)		(ពាន់រៀល)	
			(កំណត់ឡើងវិញ)	
ចំណូលថ្លៃលក់	៥២.៨១៥.៣៨៨	៨៦,៤៩	៣៥.៣៩៩.៥៣០	៧៦,៣១
ចំណូលពីសេវាសាងសង់	៤.៣២៨.៩៩៨	៧,០៩	៨៩៦.១០០	១,៩៣
ចំណូលផ្សេងៗ	៣.៩១៧.៧៨០	៦,៤២	១០.០៩២.៥៧៧	២១,៧៦
ចំណូលសរុប	៦១.០៦២.១៦៦		៤៦.៣៨៨.២០៧	

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៤		ត្រីមាសទី៤ ឆ្នាំ២០២៣		បម្រែបម្រួល		ភាគរយ
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ដីវិភាគ	២៦.៨២៦.០៦៨	២៦.៣០១.៤៦៤	៣០.៣៧៥.៨៤០	៣០.៥៤៨.១៧៦	(៣.៥៤៩.៧៧២)	(៤.២៤៦.៧១២)	(១៣.៩០%)
អាជីវកម្ម	២៣.៣៣៣.៦០៤	៣៩.២៤៨.៧៣៩	២៣.៨៨៧.៤៣៥	៤២.៤០៧.៨០៨	(៥៥៣.៨៣១)	(៣.១៥៩.០៦៩)	(៧.៤៥%)
គ្រឹះស្ថានសាធារណៈ	២.១១១.៤៤១	៥.២១១.៤៦៨	២.៦៦១.៧២០	៥.៥២៩.២៩៩	(៥៥០.២៧៩)	(៣១៧.៨៣១)	(៥.៧៥%)
តំណាងចែកចាយ និងបន្ទប់ជួល	៣.២៣៦.៣០២	២.២៦៦.២៨២	៣.៨៦២.៩៦៣	២.៩៩៤.៨៦៨	(៦២៦.៦៦១)	(៧២៨.៥៨៦)	(២៤.៣៣%)

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)**

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគមានចំនួន ២៦.៣០១.៤៦៤.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ៣០.៥៤៨.១៧៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកថយចុះចំនួន ៤.២៤៦.៧១២.០០០រៀល ស្មើនឹង ១៣,៩០%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានថយចុះចំនួន ៣,១៩ម^៣ ពី ២៧,៤៤ម^៣ ទៅ ២៤,២៥ម^៣។ ចំណែកដ៏ធំនៃចំនួនអតិថិជនបានកើនឡើងចំនួន ១៥.៧១៨បណ្តាញ ពី ៣៨១.៧៥២បណ្តាញ ទៅ ៣៩៧.៤៧០បណ្តាញ និងថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ២៥,២៣រៀល/ម^៣ ពី ១.០០៥,៦៧រៀល/ម^៣ មក ៩៨០,៤៤រៀល/ម^៣។

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)**

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៣៩.២៤៨.៧៣៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ៤២.៤០៧.៨០៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ៣.១៥៩.០៦៩.០០០រៀល ស្មើនឹង ៧,៤៥%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១១,២២ម^៣ ពី ៩៣,២០ម^៣ ទៅ ៨១,៩៨ម^៣ និងថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ៩៣,២៥រៀល/ម^៣ ពី ១.៧៧៥,៣២រៀល/ម^៣ ទៅ ១.៦៨២,០៧រៀល/ម^៣។ ចំណែកដ៏ធំនៃអតិថិជនបានកើនឡើងចំនួន ៧.៤៧៣បណ្តាញ ពី ៨៩.៧០២បណ្តាញ ទៅ ៩៧.១៧៥បណ្តាញ។

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)**

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គការរដ្ឋចំនួន ៥.២១១.៤៦៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ៥.៥២៩.២៩៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ៣១៧.៨៣១.០០០រៀល ស្មើនឹង ៥,៧៥%។ យើងឃើញថា បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ២៧,២៦ម^៣ ពី ៧៧៨,៩៦ម^៣ ទៅ ៨០៦,២២ម^៣ និងមានថ្លៃលក់ទឹកជាមធ្យមថេរ ២.៥០០រៀល/ម^៣។ ចំណែកដ៏ធំនៃអតិថិជនមានការថយចុះចំនួន ១៤បណ្តាញ ពី ៩១៨បណ្តាញ ទៅ ៩០៤បណ្តាញ។

• **ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល**

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ/បន្ទប់ជួលចំនួន ២.២៦៦.២៨២.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ២.៩៩៤.៨៦៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ៧២៨.៥៨៦.០០០រៀល ស្មើនឹង ២៤,៣៣%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ៣៨,៣២ម^៣ ពី ២២៣,៤៣ម^៣ ទៅ ១៨៥,១១ម^៣ និងចំនួនអតិថិជនមានការថយចុះ ២៩បណ្តាញ ពី ៥.៧៦៩បណ្តាញ មកត្រឹម ៥.៧៤០បណ្តាញ។ ចំណែកដ៏ធំនៃថ្លៃលក់ទឹកជាមធ្យមថយចុះចំនួន ៧៥.០១រៀល/ម^៣ ពី ៧៧៥,២៨រៀល/ម^៣ ទៅ ៧០០,២៧រៀល/ម^៣។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៤ (ពាន់រៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣ (ពាន់រៀល) (កំណត់ឡើងវិញ)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	៦១.០៦២.១៦៦	៤៦.៣៨៨.២០៧	១៤.៦៧៣.៩៥៩	៣១,៦៣%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធផ្សេងៗ	(២១.៦៥០.១៧៥)	(២១.៦០៩.៨៦៦)	(៤០.៣០៩)	០,១៩%
ចំណាយរំលស់ ទ្រព្យសកម្មរូបី និងទ្រព្យអរូបី	(១៥.០៨៤.០៦៦)	(១៥.៥២៨.៣៧២)	៤៤៤.៣០៦	(២,៨៦%)
ចំណាយថ្លៃភ្លើង	(១០.២០៤.៧០៦)	(១០.៤៥១.៧០៩)	២៤៧.០០៣	(២,៣៦%)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត	(៤.៧០២.៧០៩)	(៤.០១៦.៤៨៨)	(៦៨៦.២២១)	១៧,០៩%
ចំណាយសេវាសាងសង់	(៣.៤៣៨.១៨៩)	(២.៣៥៥.៩០៦)	(១.០៨២.២៨៣)	៤៥,៩៤%
ចំណូលហិរញ្ញវត្ថុ	១៨.៨០៥.៩៣៦	១២.៥១៥.០៦៥	៦.២៩០.៨៧១	៥០,២៧%
ចំណាយហិរញ្ញវត្ថុ	(៤.៥៣២.៤៨៨)	(៤.១៧៩.០០៦)	(៣៥៣.៤៨២)	៨,៤៦%
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៩.១៨៤.០៣៨	(១៤.៤២៦.៤៨៨)	២៣.៦១០.៥២៦	(១៦៣,៦៦%)

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៩.១៨៤.០៣៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងខាតមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ១៤.៤២៦.៤៨៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងក្នុងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំនួន ២៣.៦១០.៥២៦.០០០រៀល ស្មើនឹង ១៦៣,៦៦%។ យើងឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញដោយសារ ចំណូលសរុបបានកើនឡើងចំនួន ១៤.៦៧៣.៩៥៩.០០០រៀល ស្មើនឹង ៣១,៦៣% និងចំណូលហិរញ្ញវត្ថុបានកើនឡើង ៦.២៩០.៨៧១.០០០រៀល ស្មើនឹង ៥០,២៧%។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៤ (ពាន់រៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣ (ពាន់រៀល) (កំណត់ឡើងវិញ)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ឃ	ក - ឃ	(ក-ឃ)/ឃ*១០០
ចំណេញមុនបង់ពន្ធ (ក)	៩.១៨៤.០៣៨	(១៤.៤២៦.៤៨៨)	២៣.៦១០.៥២៦	(១៦៣,៦៦)
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(២១០.៣៥៤)	(៤.៣៤៤.៩៩២)	៤.១៣៤.៦៣៨	(៩៥,១៦)
ចំណេញក្នុងការិយបរិច្ឆេទ	៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	២៧.៧៤៥.១៦៤	(១៤៧,៨០)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	២៧.៧៤៥.១៦៤	(១៤៧,៨០)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២,២៩%	៣០,១២%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៨.៩៧៣.៦៨៤.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងខាតចំនួន ១៨.៧៧១.៤៨០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងក្នុងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រមាណ ២៧.៧៤៥.១៦៤.០០០រៀល ស្មើនឹង ១៤៧,៨០%។ យើងឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណេញក្នុងការិយបរិច្ឆេទនេះដោយសារ ចំណូលសរុបបានកើនឡើងចំនួន ១៤.៦៧៣.៩៥៩.០០០រៀល ស្មើនឹង ៣១,៦៣% និងចំណូលហិរញ្ញវត្ថុបានកើនឡើង ៦.២៩០.៨៧១.០០០រៀល ស្មើនឹង ៥០,២៧% ព្រមទាំងចំណាយពន្ធលើប្រាក់ចំណេញបានថយចុះ ៤.១៣៤.៦៣៨.០០០រៀល ស្មើនឹង ៩៥,១៦% ។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ព្រមទាំងស្ថានភាពមិនប្រាកដប្រជាជននយោបាយសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រដូចខាងក្រោម៖

- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបន្តបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។
- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។
- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី វត្ថុធាតុដើម ដែលជាចំណាយដ៏ធំ ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀបចំសម្រាប់ការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គការបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារៈ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្កើតក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការប្តឹងថ្លៃប្រាក់ហិរញ្ញវត្ថុ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាក៏មិនទាន់មានស្ថានភាពល្អប្រសើរ ប៉ុន្តែទោះជាស្ថានភាពសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លះក៏ដោយ រ.ទ.ស.ភ នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកធម្មតា ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បានបន្តធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបីដំបូង ដែលមានសមត្ថភាពផលិត ៦.០០០ម^៣/ថ្ងៃ បានដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៤ និងរោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលមានសមត្ថភាពផលិត ៣០.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ចំពោះរោងចក្រផលិតទឹកស្អាតបាក់ខែងដំបូងទី៣ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៧។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែងហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធដំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង (ត)

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៨៦,៤៩% នៃចំណូលសរុបនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ដោយសារតែ រ.ទ.ស.ភ ជាអ្នកផ្គត់ផ្គង់ដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញផងដែរ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោល គឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រតិបត្តិការប្តូរទៅវិញទៅមកនៃប្រាក់រៀលគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀលដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាប្តូរប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឱ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ការអូសបន្លាយនៃសង្គ្រមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពលដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារ បរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែម ចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យ របស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធ តាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការវិនិយោគិន

រ.ទ.ស.ភ បាន និងកំពុង ខិតខំប្រឹងប្រែងផលិតទឹកស្អាតប្រកបដោយគុណភាព និងមានសុវត្ថិភាពជូនប្រជា ពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតរបស់ រ.ទ.ស.ភ។ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ ខ្លួននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ រ.ទ.ស.ភ បានបញ្ជូនទឹកគំរូសាកដែលចេញពី រោងចក្រផលិតទឹកស្អាតបាក់ខែង ទៅ ពិនិត្យគុណភាពនៅមន្ទីរពិសោធន៍ឯករាជ្យ TUV SUD PSB Pts Ltd. នៃប្រទេសស៊ីងហ្គុយ ដែលមាន មុខវិភាគចំនួន ១២៦មុខ ដូចខាងក្រោម៖

១.	ប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រ	(Microbiological Parameter)	ចំនួន	១ មុខ
២.	ប៉ារ៉ាម៉ែត្រលក្ខណៈរូប	(Physical Parameters)	ចំនួន	៦ មុខ
៣.	ប៉ារ៉ាម៉ែត្រវិទ្យុសកម្ម	(Radiological Parameters)	ចំនួន	២ មុខ
៤.	ប៉ារ៉ាម៉ែត្រលក្ខណៈគីមី	(Chemical Parameters)	ចំនួន	១១៧ មុខ

ជាលទ្ធផល ទឹកស្អាតដែលផលិតពី រោងចក្រផលិតទឹកស្អាតបាក់ខែង របស់ រ.ទ.ស.ភ គឺបានអនុលោម ទៅតាមស្តង់ដារទឹកផឹកថ្នាក់ជាតិ និងស្តង់ដាររបស់ អង្គការសុខភាពពិភពលោក ២០២២ សម្រាប់គុណភាពទឹកផឹក ដូចមានបង្ហាញលទ្ធផលលម្អិតទាំងស្រុងនៅក្នុងឧបសម្ព័ន្ធ TEST REPORT: 7191347954-CHM25-PN ។


ហត្ថលេខាអភិបាល
របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃសុក្រ ១៣ ខែ ឧសភា ឆ្នាំ ២០២៤ សប្តាហ៍ ៣.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤
បានអាន និងឯកភាព



ហត្ថលេខា
ឯក សុខា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃសុក្រ ១៣ ខែ ឧសភា ឆ្នាំ ២០២៤ សប្តាហ៍ ៣.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤
បានអាន និងឯកភាព



ហត្ថលេខា
ឯក សុខា
អភិបាល

ឧបសម្ព័ន្ធ ១

ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលប្រឡូក

សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


មាតិកា	ទំព័រ
សេចក្តីផ្តើមការណែនាំរបស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនបង្រួញ	៧
របាយការណ៍លំហូរសាច់ប្រាក់បង្រួញ	៨ - ៩
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	១០ - ២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូល ពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញសម្រាប់ត្រី មាស និងរយៈពេលដប់ពីរខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់ទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល 



ឡុង អារ៉ុ
អគ្គនាយក



លេង ម៉ុងវីលែន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ឯក សុខចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃចុះ... ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
រាជធានីភ្នំពេញថ្ងៃទី... ខែមេសា ឆ្នាំ២០២៥

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរឬក្តីលើកដែលទទួលខុសត្រូវ លើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗ ដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។


ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត
BDO (CAMBODIA) LIMITED

ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង សស័ក ព.ស ២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥

BDO (Cambodia) Limited, Certified Public Accountants, a Cambodian limited liability company, is a member of BDO International Limited, a UK company limited by guarantee, and forms part of the international BDO network of independent member firms.

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្តបន្ទាប់
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	បានធ្វើសវនកម្ម ១ មករា ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ទ្រព្យសកម្ម				
ទ្រព្យសកម្មរយៈពេលវែង				
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	២.៩៣៩.៦៦៤.៤២៦	២.៤៩៤.៥០១.៧១៤	២.២០៣.០៤១.៩១៤
ទ្រព្យសកម្មអរូបី		៩.០៨០.៥០៧	១០.៤៦៣.០៧៤	១២.០៨៩.៥៨៧
		<u>២.៩៤៨.៧៤៤.៩៣៣</u>	<u>២.៥០៤.៩៦៤.៧៨៨</u>	<u>២.២១៥.១៣១.៥០១</u>
ទ្រព្យសកម្មរយៈពេលខ្លី				
សន្និធិ		១៤៤.២៣៥.៧៧០	៣១៨.៧៤៦.៥៩២	១៥២.៧៣៧.០៧៨
គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ		៣១.០១០.៧៦២	១៧.៦៦៤.០៩៦	២៨.២៦៤.៩៤០
កិច្ចសន្យាទ្រព្យសកម្ម	១០	៣៧.៥៨៦.១៩០	៣៨.៦២៨.៤៧៧	៣២.០៤១.២៥១
ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៨៩៤.៥៨៩	៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៥	៩៤.៩៦១.៣៦០	១២៧.៣១៦.០០៣	១២៦.១១៨.៤១៦
ទ្រព្យសកម្មពន្ធបរន្ត		៣.៧៩៧.៨៤៦	-	-
សមតុល្យសាច់ប្រាក់ និងធនាគារ		១៤.៩៣៣.៨៣១	២៣.០៨៨.៥៧០	៦១.១៥៨.៩១៥
		<u>៣៣០.៤២០.៣៤៨</u>	<u>៥៣៣.៤០០.៣៨៩</u>	<u>៤០៨.២៧៧.២៥១</u>
ទ្រព្យសកម្មសរុប		<u>៣.២៧៩.១៦៥.២៨១</u>	<u>៣.០៣៨.៣៦៥.១៧៧</u>	<u>២.៦២៣.៤០៨.៧៥២</u>
មូលធន និងបំណុល				
មូលធនរបស់ភាគហ៊ុនិក				
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧១៣.២៣៦.១៥៧	៥៩១.១៩២.៦៦៦	៥៤៣.២៦៨.០៧៥
ចំណេញរក្សាទុក		៣១.០៧៧.៣៤៩	៧២.៦៤៤.០១៨	៥២.២២៩.៧៤៩
		<u>១.៣៦៥.០៧២.៦១៣</u>	<u>១.២៨៤.៥៩៥.៧៩១</u>	<u>១.២១៦.២៥៦.៩៣១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	បានធ្វើសវនកម្ម ១ មករា ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ចំណូល				
ចំណូលរយៈពេលវែង				
ប្រាក់កម្ចី	៧	១.៣៩៧.៥៩៥.០២៧	១.២៩៦.៤៦៤.៩៥៦	៩៨៦.៤៩៥.៧១៧
ជំនួយពន្យារពីរដ្ឋាភិបាល និង ជំនួយផ្សេងៗ	៨	៧២.៦២៥.៩៦១	៧៤.១៦២.៧៤៦	៦៩.២៣៨.៤៧៧
ចំណូលពន្ធពន្យារ គណនីត្រូវបង់ផ្សេងៗ	៩	១០៥.១៤៦.៨៦១	៩១.៩៩៤.៣២១	៧៧.០១៦.៧១៦
		៨៨.៩៥០.៥៦៦	៨២.៩០៣.៧៣២	៧៦.៨០១.៧០៥
		<u>១.៦៦៤.៣១៨.៤១៥</u>	<u>១.៤៥៥.៥២៥.៧៥៥</u>	<u>១.២០៩.៥៤២.៦១៥</u>
ចំណូលរយៈពេលខ្លី				
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីត្រូវបង់ផ្សេងៗ	៩	២១៣.២២៤.២២៥	១៦៩.៧៤៣.៦៤០	១៤៩.៨៩០.១៤៥
ប្រាក់កម្ចី	៧	៣៣.០២៤.៣៥៥	២៤.១៣៧.១២៩	២៣.៤៩៩.១៥៨
កិច្ចសន្យាចំណូល	១០	៣.៥២៥.៦៧៣	៤.២៥៤.១៣៨	៤.៤៥៦.៧៥៦
ចំណូលពន្ធចរន្ត		-	១០.១០៨.៧២៤	១៩.៧៥៣.១៤៧
		<u>២៥៩.៧៧៤.២៥៣</u>	<u>២០៨.២៤៣.៦៣១</u>	<u>១៩៧.៥៩៩.២០៦</u>
ចំណូលសរុប		<u>១.៩២៤.០៩២.៦៦៨</u>	<u>១.៦៦៣.៧៦៩.៣៨៦</u>	<u>១.៤០៧.១៤១.៨២១</u>
មូលធនរបស់ភាគហ៊ុនិក និង ចំណូលសរុប		<u>៣.២៧៩.១៦៥.២៨១</u>	<u>៣.០៣៨.៣៦៥.១៧៧</u>	<u>២.៦២៣.៤០៨.៧៥២</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ ត្រូវបានរៀបចំឡើងដោយយោងទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ក្រុមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញដើម្បីបង្កើត
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់បីខែ		សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
		៣១ ធ្នូ ២០២៤ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៣ ^(២) ពាន់រៀល (កំណត់ឡើងវិញ)	៣១ ធ្នូ ២០២៤ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៣ ^(២) ពាន់រៀល (កំណត់ឡើងវិញ)
ចំណូល៖					
ចំណូលពីការលក់	១២	៥២.៨១៥.៣៨៨	៣៥.៣៩៩.៥៣០	៣១៧.៧៧៨.៩៩៦	២៩៧.៤១៦.១៤១
កម្រៃពីការសាងសង់		៤.៣២៨.៩៩៨	៨៩៦.១០០	១១.៣៩២.១១២	១៤.៨៥៤.៥៣៩
ចំណូលផ្សេងៗ		៣.៩១៧.៧៨០	១០.០៩២.៥៧៧	១៨.៥២៦.៦៧០	២១.១៣៨.១៥០
		<u>៦១.០៥២.១៦៦</u>	<u>៤៦.៣៨៨.២០៧</u>	<u>៣៤៧.៦៩៧.៧៧៨</u>	<u>៣៣៣.៤០៨.៨៣០</u>
ចំណាយ៖					
ចំណាយវិលសំទ្រសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១៥.០៨៤.០៦៦)	(១៥.៥២៨.៣៧២)	(៥៩.៥១៥.៩១៤)	(៦១.៩៧៨.១៣៤)
ចំណាយថ្លៃភ្លើង		(១០.២០៤.៧០៦)	(១០.៤៥១.៧០៩)	(៤៨.៦៥៣.០៦៣)	(៤២.២៩១.៤៤៦)
ចំណាយប្រាក់បៀវត្ស ប្រាក់ ឈ្នួល និងចំណាយពាក់ព័ន្ធ ផ្សេងៗ		(២១.៦៥០.១៧៥)	(២១.៦០៩.៨៦៦)	(៨៥.៥៥២.៥១០)	(៨០.២៩២.៤៣៨)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត		(៤.៧០២.៧០៩)	(៤.០១៦.៤៨៨)	(១៨.៩៧៦.៥៩០)	(១៥.៨៧៥.៣១៣)
ចំណាយវត្ថុធាតុដើមសម្រាប់ត ភ្ជាប់បណ្តាញទៅតាម គេហដ្ឋាន		(១.៧៥៤.៩៤២)	(១.២២៥.៣០៤)	(៦.២៩៣.២៧៧)	(៤.៨១៦.៥១៤)
ចំណាយជួសជុល និងថែទាំ		(៤.០១០.៥០៩)	(៣.៦២៤.៩៦០)	(១៤.៦៦៦.៧៣២)	(១១.៦៥១.០៥៨)
ចំណាយសេវាសាងសង់		(៣.៤៣៨.១៨៩)	(២.៣៥៥.៩០៦)	(៨.៩៦១.៥៩៦)	(៩.៧៣១.៥១៨)
ការប្រែប្រួលនៃការថយចុះ តម្លៃលើឥណទានផ្តល់ឱ្យ បុគ្គលិក		-	-	២៦០.៨៧៤	-
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.២២២.៨១៩)	(៦.៨៦៥.៧៤៤)	(១៤.១៣៦.៣៩៩)	(១៥.១៥៨.៩៩១)
ខាតពីការបកប្រែរូបិយប័ណ្ណ បរទេស - សុទ្ធ		(២.០៨៣.៤៦១)	(៣.៤៧២.៤០៥)	(២.១៩៦.១២១)	(៥.៨៥៦.៩១៩)
		<u>(៦៦.១៥១.៥៧៦)</u>	<u>(៦៩.១៥០.៧៥៤)</u>	<u>(២៥៨.៦៩១.៣២៨)</u>	<u>(២៤៧.៦៥២.៣៣១)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់បីខែ		សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
		៣១ ធ្នូ ២០២៤ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៣ ^(២) ពាន់រៀល (កំណត់ឡើងវិញ)	៣១ ធ្នូ ២០២៤ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៣ ^(២) ពាន់រៀល (កំណត់ឡើងវិញ)
(ខាត)/ចំណេញប្រតិបត្តិការ		(៥.០៨៩.៤១០)	(២២.៧៦២.៥៤៧)	៨៩.០០៦.៤៥០	៨៥.៧៥៦.៤៩៩
ចំណូលហិរញ្ញវត្ថុ	១៣	១៨.៨០៥.៩៣៦	១២.៥១៥.០៦៥	៥៧.១៦៩.៣៨៧	៣៩.០៣៨.៥៩១
ចំណាយហិរញ្ញវត្ថុ	១៣	(៤.៥៣២.៤៨៨)	(៤.១៧៩.០០៦)	(៣៩.០០១.៤៧៦)	(២៥.៨៦០.៥៩៧)
ចំណេញ/(ខាត)មុនបង់ពន្ធលើ ប្រាក់ចំណេញ		៩.១៨៤.០៣៨	(១៤.៤២៦.៤៨៨)	១០៧.១៧៤.៣៦១	៩៨.៩៣៤.៤៩៣
ចំណាយពន្ធ	១៤	(២១០.៣៥៤)	(៤.៣៤៤.៩៩២)	(២២.១៣១.៤៤៨)	(២៦.២៩០.៤៧៥)
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទ		៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	៨៥.០៤២.៩១៣	៧២.៦៤៤.០១៨
ចំណូល/(ខាត)ពេញលេញ ផ្សេងៗសរុបបន្ទាប់ពីគិតពន្ធ រួច		-	-	-	-
ចំណូល/(ខាត)ពេញលេញសរុប ក្នុងការិយបរិច្ឆេទ		៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	៨៥.០៤២.៩១៣	៧២.៦៤៤.០១៨
ចំណេញ/(ខាត)ក្នុងមួយភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ភាគហ៊ុនិក៖					
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៥	១០៣,១៨	(២១៥,៨៣)	៩៧៧,៨១	៨៣៥,២៥
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៥	១០៣,១៨	(២១៥,៨៣)	៩៧៧,៨១	៨៣៥,២៥

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែមត្រូវបានរៀបចំឡើងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤					
កំណត់ឡើងវិញ		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១
ចំណេញក្នុងការិយបរិច្ឆេទកំណាងឱ្យចំណូល ពេញលេញសរុប		-	-	៨៥.០៤២.៩១៣	៨៥.០៤២.៩១៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៦		- ១២២.០៤៣.៤៩១ (១២២.០៤៣.៤៩១)		-
ភាគលាភ	១១		-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន			- ១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ^(១)		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៥.០៧២.៦១៣
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣					
ដូចដែលបានរាយការណ៍ពីមុន		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ការធ្វើនិយ័តកម្មឆ្នាំមុន	២១	-	-	(៥៥.៩៥៦.១១៦)	(៥៥.៩៥៦.១១៦)
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	៥២.២២៩.៧៤៩	១.២១៦.២៤៦.៩៣១
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទកំណាង ឱ្យចំណូល/(ខាត)ពេញលេញសរុប៖					
ដូចដែលបានរាយការណ៍ពីមុន				១២៦.៦០៩.៥៨២	១២៦.៦០៩.៥៨២
ការធ្វើនិយ័តកម្មឆ្នាំមុន	២១			(៥៣.៩៦៥.៥៦៤)	(៥៣.៩៦៥.៥៦៤)
កំណត់ឡើងវិញ				៧២.៦៤៤.០១៨	៧២.៦៤៤.០១៨
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង៖	៦				
ដូចដែលបានរាយការណ៍ពីមុន			- ១០៣.៨៨០.៧០៧ (១០៣.៨៨០.៧០៧)		-
ការធ្វើនិយ័តកម្មឆ្នាំមុន	២១		- (៥៥.៩៥៦.១១៦)	៥៥.៩៥៦.១១៦	-
ភាគលាភ			-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន កំណត់ ឡើងវិញ			- ៤៧.៩៣៦.៥៩១	(៥២.៦២៥.៧៤៨)	(៤.៣០៥.១៥៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ^(២)		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១

កំណត់សម្គាល់៖
(១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ ត្រូវបានរៀបចំឡើងវិញដោយយកចិត្តទុកដាក់លើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
(២) គួរលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
		៣១ ធ្នូ ២០២៤ ^(១)	៣១ ធ្នូ ២០២៣ ^(២)
		ពាន់រៀល	ពាន់រៀល
			(កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១០៧.១៧៤.៣៦១	៩៨.៩៣៤.៤៩៣
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		១.១៥៧.១៥៥	១.៨៥៦.៤៥០
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(២.០០៩.៩០៨)	(២.០០៩.៩០៨)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៥៨.១០៧.៨៧៣	៦០.១១៥.៣៦៩
ចំណូលហិរញ្ញវត្ថុ	១៣	(៥៧.១៦៩.៣៨៧)	(៣៩.០៣៨.៥៩១)
ចំណាយហិរញ្ញវត្ថុ	១៣	៣៩.០០១.៤៧៦	២៥.៨៦០.៥៩៧
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣៦៥.៩០៧	១.៦២៨.៤៥៥
ការលុបចេញពីបញ្ជីនៃទ្រព្យសកម្មអរូបី		២៥០.៨៨៦	៦.៣១៥
ការប្រែត្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ ឱ្យបុគ្គលិក		(២៦០.៨៧៤)	-
		<u>១៤៦.៦១៧.៤៨៩</u>	<u>១៤៧.៣៥៣.១៨០</u>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៤៦.៦១៧.៤៨៩	១៤៧.៣៥៣.១៨០
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១៣០.០២៣.៤៥២	(២៣៨.១៥២.៩៣៨)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(១៨.៥៥៦.៩៩៥)	១១.០២៨.១២០
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		(១៤.៧៤៦.៨៣៣)	១២.៧៧២.៣៨៣
កិច្ចសន្យាទ្រព្យសកម្ម		១.០៤២.២៨៧	(៦.៥៨៧.២២៦)
កិច្ចសន្យាបំណុល		(៧២៨.៤៦៥)	(២០២.៦១៨)
		<u>២៤៣.៦៥០.៩៣៥</u>	<u>(៧៣.៧៨៩.០៩៩)</u>
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		២៤៣.៦៥០.៩៣៥	(៧៣.៧៨៩.០៩៩)
ពន្ធលើប្រាក់ចំណូលបានបង់		(១៩.០៨៧.៦៣២)	(២០.៩៥៧.២៩៣)
		<u>២២៤.៥៦៣.៣០៣</u>	<u>(៩៤.៧៤៦.៣៩២)</u>
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ		២២៤.៥៦៣.៣០៣	(៩៤.៧៤៦.៣៩២)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
		៣១ ធ្នូ ២០២៤ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៣ ^(២) ពាន់រៀល (កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៣៨៩.៨៩៦.៨៥៤)	(២៥៦.២២៦.២៣២)
ការទិញទ្រព្យសកម្មអរូបី		(២៥.៤៧៤)	(២៣៦.២៥២)
ការប្រាក់បានទទួល		៨.០២៥.៩៧៧	៦.៣១០.៤៩១
ការដកប្រាក់/(ការដាក់ប្រាក់)នៃទុនវិនិយោគរយៈពេលខ្លី		៣២.៣៥៤.៦៤៣	(១.១៩៧.៥៨៧)
		<u>៣៨.៥៥៨.៣៩០</u>	<u>(២៣៥.២០៨)</u>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(៤.៥៦៦.០៩១)	(៤.៣០៥.១៥៨)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៥៥.៩១១.៥៩៨	៣៤១.៩៨៧.៥៣៧
ការប្រាក់បានបង់		(១៩.២៣២.៥៦៣)	(១៥.១១១.៤៧៥)
ការបង់សងប្រាក់កម្ចី		(២០.០៨៥.៣៣៧)	(២១.៤៧៩.៤៥៤)
ប្រាក់ជំនួយទទួលបានពីរដ្ឋាភិបាល		៤៧៣.១២៣	៦.៩៣៤.១៧៧
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៤.៣២២.៩៣៦	-
		<u>១១៦.៨២៣.៦៦៦</u>	<u>៣០៨.០២៥.៦២៧</u>
តំហាយសុទ្ធសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(៨.១៥៤.៧៣៩)	(៣៨.០៧០.៣៤៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		<u>២៣.០៨៨.៥៧០</u>	<u>៦១.១៥៨.៩១៥</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		<u>១៤.៩៣៣.៨៣១</u>	<u>២៣.០៨៨.៥៧០</u>

កំណត់សម្គាល់៖
 (១) របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
 (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (‘‘រ.ទ.ស.ភ’’) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានក្រុងតាខ្មៅ ខេត្តក្រចេះ និងទំនប់ម្តេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្តល់ជូនជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ក ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លើកលែងតែការអនុវត្តនៃវិសោធនកម្មដូចខាងក្រោម៖

	ថ្ងៃចូលជាធរមាន
<i>ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រៀងជាផ្លូវការ</i>	១ មករា ២០២៤

ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)

វិសោធនកម្មទាំងនេះណែនាំការលាតត្រដាងថ្មីទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ ដែលជួយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរៀបចំទាំងនេះលើបំណុល លំហូរសាច់ប្រាក់ និងការប្រឈមទៅនឹងហានិភ័យសាច់ប្រាក់ងាយស្រួលរបស់អង្គការ។

រ.ទ.ស.ក បានធ្វើការវាយតម្លៃលើកិច្ចសន្យា និងប្រតិបត្តិការរបស់ខ្លួន ហើយបានធ្វើការសន្និដ្ឋានថា វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ ដោយមិនគិតពីការផ្លាស់ប្តូរអន្តរកាល។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ

វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់-ភតិកៈ ធ្វើការវាស់វែងជាបន្តបន្ទាប់នូវបំណុលភតិសន្យាដែលកើតចេញពីការជួលត្រឡប់មកវិញតាមរបៀបដែលវាមិនទទួលបានស្គាល់ចំនួននៃប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ដែលបានរក្សាទុក។ តម្រូវការថ្មីមិនរារាំងអ្នកលក់-ភតិកៈពីការទទួលបានស្គាល់ប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងការបញ្ចប់ការជួលមួយផ្នែក ឬពេញលេញនោះទេ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖

- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង ផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានរងផលប៉ះពាល់ដោយការរំពឹងទុក ថាតើអង្គការមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីធ្វើការពន្យារក្នុងការទូទាត់បំណុល
- ពន្យល់ថាសិទ្ធិកើតមានឡើង ប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ និង

៣. មូលដ្ឋាននៃការរៀបចំ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង (ត)

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖ (ត)

- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅសមភាគីនូវសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ

ការធ្វើវិសោធនកម្មកែប្រែតម្រូវការដែលបានណែនាំដោយ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលក្រុមហ៊ុនចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងទៀតថាជារយៈពេលខ្លី ឬរយៈពេលវែងក្នុងកាលៈទេសៈពិសេស៖ មានតែការព្រមព្រៀងជាផ្លូវការដែលក្រុមហ៊ុនតម្រូវឱ្យអនុវត្ត ឬមុនពេលកាលបរិច្ឆេទរាយការណ៍ប៉ះពាល់ដល់ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬរយៈពេលវែង។ លើសពីនេះ ក្រុមហ៊ុនមួយត្រូវលាតត្រដាងព័ត៌មាននៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យ ដែលបំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការអាចនឹងត្រូវសងវិញក្នុងរយៈពេលដប់ពីរខែ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

ខាងក្រោមនេះ គឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ក ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ	១ មករា ២០២៥
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើ ថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុគ្គលិកដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាត ត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ក កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ក។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យមានដូចខាងក្រោម៖

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅ៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជាប្តូររូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គការមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជាប្តូររូបិយប័ណ្ណផ្សេងទៀត តាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណ គឺមិនអាចប្តូរទៅជាប្តូររូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គការណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត។
- បញ្ជាក់អំពីរបៀប ដែលអង្គការកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនមែនអាចផ្លាស់ប្តូរបាននៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែង អង្គការមួយប៉ាន់ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។
- តម្រូវឱ្យមានការលាតត្រដាងព័ត៌មានបន្ថែម នៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន ពេលណារូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គការត្រូវបង្ហាញព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណប៉ះពាល់ដល់ ឬ យ៉ាងណា រឿងថានឹងមានផលប៉ះពាល់ដំណើរការហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក។
 - តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ។
 - លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។
- វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការលាតត្រដាងព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា តម្លៃសមស្របតាមចំណូលពេញលេញ (“FVOCI”) និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

ការកែលម្អប្រចាំឆ្នាំលើស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១

ការកែលម្អប្រចាំឆ្នាំធ្វើវិសោធនកម្មលើស្តង់ដារដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.វ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.វ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.វ.ហ.អ.ក ៧)

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យមានដូចខាងក្រោម៖ (ត)
ការកែលម្អប្រព័ន្ធលើស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១ (ត)

- ការកែលម្អប្រព័ន្ធលើស្តង់ដារគណនេយ្យមានដូចខាងក្រោម៖ (ត)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- ការកំណត់ "ភ្នាក់ងារពិត" (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ "ការប្រើប្រាស់ដោយខ្លួនឯង"
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង
- ការបន្ថែមតម្រូវការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដារគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិ មិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គការ និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គការនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ ការកែសម្រួលតម្រូវការ របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងការចាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ ការប្រាក់ និងភាគលាភ និង

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យមានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)

- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្តទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវចំណេញ ឬខាត” បន្តទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោមស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គការលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.១៥២.៤២៥.៥២១	២.៨០៥.៤៦១.២៣១
ការទិញបន្ថែម	៤៥៩.១៤៩.១២២	២៨១.៩៩៤.៧៩៩
ការផ្ទេរពីសន្និធិ	៤៤.៤៨៧.៣៧០	៧១.២០៨.៨២៥
ការលុបចេញពីបញ្ជី	(៤.៦៤៦.៩០៨)	(៦.២៣៩.៣៣៤)
	៣.៦៥១.៤១៥.១០៥	៣.១៥២.៤២៥.៥២១
រំលស់បង្ក		
សមតុល្យដើមគ្រា/ឆ្នាំ	៦៥៧.៩២៣.៨០៧	៦០២.៤១៩.៣១៧
រំលស់ក្នុងគ្រា/ឆ្នាំ	៥៨.១០៧.៨៧៣	៦០.១១៥.៣៦៩
ការលុបចេញពីបញ្ជី	(៤.២៨១.០០១)	(៤.៦១០.៨៧៩)
	៧១១.៧៤០.៦៧៩	៦៥៧.៩២៣.៨០៧
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	២.៩៣៩.៦៦៤.៤២៦	២.៤៩៤.៥០១.៧១៤

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការទិញបន្ថែម	៤៥៩.១៤៩.១២២	២៨១.៩៩៤.៧៩៩
កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(៦៤.២៧៤.២៥២)	(១៤.១១៧.៧៣៥)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៤.៩៧៨.០១៦)	(១១.៦៥០.៨៣២)
	៣៨៩.៨៩៦.៨៥៤	២៥៦.២២៦.២៣២

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ប្រាំបួនខែ ទៅដប់ពីរខែ និងទទួលបានការប្រាក់ពី ៣,៥០% ទៅ ៦,៧៥% (២០២៣៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

៥. ការវិនិយោគរយៈពេលខ្លី (ត)

ការវិនិយោគរយៈពេលខ្លី រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៤.៩៣៩លានរៀល (២០២៣: ១២៧.៣៣៩លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

៦. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ផ្ទេរពីប្រាក់ចំណេញរក្សា ទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៤៩១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (មិនបានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣៦.១៥៧
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដូចដែល បានរាយការណ៍ពីមុន	១.៦៤៨.៤៣៥	៣៨.៥៨១.៦៧១	៣៨.៥៨១.៦៧១	៤៦៤.៤៥៦.២៩៨	៥៤៣.២៦៨.០៧៥
ផ្ទេរពី/(ទៅ)ប្រាក់ចំណេញ រក្សាទុក៖					
ដូចដែលបានរាយ ការណ៍ពីមុន	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៩៣.០៦២.១១៩	១០៣.៨៨០.៧០៧
ការធ្វើនិយ័តកម្មឆ្នាំមុន	-	-	-	(៥៥.៩៥៦.១១៦)	(៥៥.៩៥៦.១១៦)
កំណត់ឡើងវិញ	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៣៧.១០៦.០០៣	៤៧.៩២៤.៥៩១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កំណត់ ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ១២២ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
រយៈពេលវែង		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៧.៧៤៨.៩១០	៣២.៩០៥.២២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៤.៨៣០.០២៩	២៨.១៨១.១៧៨
ទីភ្នាក់ងារអភិវឌ្ឍន៍ពារ៉ាង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៩.១២០.០៩៣
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៣.៥០៨.៦៣១	១៤៦.៧៩០.៣៨៨
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៣៦.៨០៩.៧២០	៣៣៤.១២៤.៩០៤
AFD - ឥណទានលេខ ១២៤៤ ០១ M	៤១១.៥០៥.៩៣២	៣៨៨.៦១០.៨៣៦
AFD - ឥណទានលេខ ១២៧៣ ០១ P	៧២.០៤៣.៦៤៦	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩១.១៤៨.១៥៩	៣៩៦.៧៣២.៣៣៦
	<u>១.៣៩៧.៥៩៥.០២៧</u>	<u>១.២៩៦.៤៦៤.៩៥៦</u>
រយៈពេលខ្លី		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - JICA	១.២៣៤.១៦៣	១.៤០៦.២៣៧
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ADB	២.២៦៧.៩៩០	២.៣៧៧.២៥១
AFD - ឥណទានលេខ ១១២១ ០១ F	៨.៤២៥.៨៧៨	១៨.២៦០.៥១៤
AFD - ឥណទានលេខ ១១៧៤ ០១ P	១២.១៥២.៨២២	១.៣៤៩.៨៤៣
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៨៨.៩៣៧	២៧៥.៧០២
AFD - ឥណទានលេខ ១២៤៤ ០១ M	៤៧៦.៩២៦	៣៥៧.៤២៨
EIB	៨.០៧៧.៦៣៩	១១០.១៥៤
	<u>៣៣.០២៤.៣៥៥</u>	<u>២៤.១៣៧.១២៩</u>
	<u>១.៤៣០.៦១៩.៣៨២</u>	<u>១.៣២០.៦០២.០៨៥</u>

កាលបរិច្ឆេទដុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
រយៈពេលខ្លី		
-មិនលើសពីរយៈពេលមួយឆ្នាំ	៣៣.០២៤.៣៥៥	២៤.១៣៧.១២៩
រយៈពេលវែង		
-លើសពីរយៈពេលមួយឆ្នាំ តែមិនលើពីរយៈពេលពីរឆ្នាំ	៥២.៧៧៨.០៣៨	៣១.៧៧៩.៥៨១
-លើសពីរយៈពេលពីរឆ្នាំ តែមិនលើពីរយៈពេលប្រាំឆ្នាំ	២៧១.៩៤៥.៦៦៨	២២២.៨១៥.១៤៦
-លើពីរយៈពេលប្រាំឆ្នាំ	១.០៧២.៨៧១.៣២១	១.០៤១.៨៧០.២២៩
	<u>១.៣៩៧.៥៩៥.០២៧</u>	<u>១.២៩៦.៤៦៤.៩៥៦</u>
	<u>១.៤៣០.៦១៩.៣៨២</u>	<u>១.៣២០.៦០២.០៨៥</u>

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
	<u>៥៤.៤៣៦.១៩៩</u>	<u>១២.៦៤៣.៣១៥</u>	<u>៣.៧០៥.៩២៦</u>	<u>១.៨៤០.៥២១</u>	<u>៧២.៦២៥.៩៦១</u>
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
	<u>៥៤.៤៣៦.១៩៩</u>	<u>១០.១៩១.៥២៧</u>	<u>៣.៩៧២.៥០២</u>	<u>៦៣៨.២៤៩</u>	<u>៦៩.២៣៨.៤៧៧</u>
ខែមករា ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	៦.១៥៧.៨០០	-	៧៧៦.៣៧៧	៦៩.៣៧០.៣៧៦
ការបន្ថែម	-	-	-	-	-
រំលស់	-	(១.៨៥៣.០០៦)	(១៣៤.០៦៩)	(២២.៨៣៣)	(២.០០៩.៩០៨)
	<u>៥៤.៤៣៦.១៩៩</u>	<u>១៤.៤៩៦.៣២១</u>	<u>៣.៨៣៨.៤៣៣</u>	<u>១.៣៩១.៧៩៣</u>	<u>៧៤.១៦២.៧៤៦</u>
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦

៩. គណនីប្រាក់បញ្ញើក្នុងធនាគារ និងគណនីត្រូវបង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
គណនីត្រូវបង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៨៨.៩៥០.៥៦៦	៨២.៩០៣.៧៣២
	<u>៨៨.៩៥០.៥៦៦</u>	<u>៨២.៩០៣.៧៣២</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	១២៦.១៥៧.៨១៤	៨៣.៨៥៦.៦៧៧
	<u>១២៦.១៥៧.៨១៤</u>	<u>៨៣.៨៥៦.៦៧៧</u>
គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	១១.៩៥០.៧៦៤	១១.៥០៥.១៩១
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៤.៦៤២.៧៦៨	៥៦.២២៥.៩៨៧
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧៣១.៥១៦	៤.៥១០.២៨៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៩២	៦៧.៣៥៦
ពន្ធត្រូវបង់ផ្សេងៗ	៧៥.១៨៤	៩៧២.៨៨៨
គណនីត្រូវបង់ផ្សេងៗ	៩.៥៩៨.៨៨៧	១២.៦០៥.៣៣៥
	<u>៨៧.០៦៦.៤១១</u>	<u>៨៥.៨៨៦.៩៦៣</u>
	<u>២១៣.២២៤.២២៥</u>	<u>១៦៩.៧៤៣.៦៨០</u>
	<u>៣០២.១៧៤.៧៩១</u>	<u>២៥២.៦៤៧.៣៧២</u>

១០. កិច្ចសន្យាទ្រព្យសកម្ម/(ចំណូល)

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៤.៣៩៨.៥៦៤	៧.៦២៤.៣៣៩
ចំណូលបង្កពីការលក់ទឹកស្អាត	៣៣.១៨៧.៦២៦	៣១.០០៤.១៣៨
	<u>៣៧.៥៨៦.១៩០</u>	<u>៣៨.៦២៨.៤៧៧</u>
កិច្ចសន្យាចំណូល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៣.៥២០.៣៩៥)	(៤.២៤៨.៨៦០)
	<u>(៣.៥២៥.៦៧៣)</u>	<u>(៤.២៥៤.១៣៨)</u>

១១. ភាគលាភ

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ៤.៥៦៦.០៩១.២៥០រៀល។

១២. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	១៤.៩៧១.៩០២	៦.៦៦៦.០០៤	១១០.៦២០.៣២០	១០៥.១៥៦.០៣២
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	២៩.៤៣៦.១៨៦	១៨.៥៣៨.៦៨១	១៦០.១២៨.៣៦៧	១៤៥.៨៧៤.៨១២
- ស្ថាប័នរដ្ឋបាលសាធារណៈ	៣.៧៧៦.៩៤៣	៣.១៧៥.៩៣៦	២២.១២៣.៩៧៨	២០.៦៥៧.៨២៤
- អាជ្ញាធររដ្ឋស្វយ័តនានា	១៣៧.៩០៤	១៥៣.៦៤៦	៩៣០.២៩២	៩២៨.៤១៦
- អ្នកចែកចាយ	១.៥២២.០៧៥	៧៣៤.៧០២	៩.៩១០.៥៨៧	៩.៦៧៩.៨៩៥
បង្កតំណាងខុសគ្នាលើប្រាក់ចំណូលពី ការលក់ទឹកស្អាត	១២.២៧២	៧.៣៦៦	៧៤.៣៥៩	៦៩.៣៦៨
ដក៖ ការលុបចោលវិក្កយបត្រ	(៨៦.៧៣២)	(៩២.៧៣១)	(១.៦១៤.៩៨០)	(៨៣៣.៣៩៩)
	<u>៤៩.៧៧០.៥៥០</u>	<u>២៩.១៨៣.៦០៤</u>	<u>៣០២.១៧២.៩២៣</u>	<u>២៨១.៥៣២.៩៤៨</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅ តាមផ្ទះ៖	១.៩៦២.២៧៦	៥.២១០.៤៦១	១០.៨៣៦.៣៤៣	១១.៣១៤.៥២៦
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.០៣២.៨៧៦	៩៥៩.៥២០	៤.៦២៥.១០៦	៤.៣៤៣.២៧៥
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៤៩.៦៨៦	៤៥.៩៤៥	១៤៤.៦២៤	២២៥.៣៩២
	<u>៥២.៨១៥.៣៣៨</u>	<u>៣៥.៣៩៥.៥៣០</u>	<u>៣១៧.៧៧៨.៩៥៦</u>	<u>២៩៧.៤១៦.១៤១</u>

១៣. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ចំរើន		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ចំណូលហិរញ្ញវត្ថុ៖				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	១.៤១៣.៥៣៥	១.៧៦៥.៦៨៥	៦.៦១៣.៤៩៤	៦.៧៣៧.៧៦៧
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	១៧.៣៩២.៤០១	១០.៧៤៩.៣៨០	៥០.៥៥៥.៨៩៣	៣២.៣០០.៨២៤
	<u>១៨.៨០៥.៩៣៦</u>	<u>១២.៥១៥.០៦៥</u>	<u>៥៧.១៦៩.៣៨៧</u>	<u>៣៩.០៣៨.៥៩១</u>
ចំណាយហិរញ្ញវត្ថុ៖				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៤.៨៥០.០៦៣)	(៤.៣១១.០៣៤)	(១៩.៣៩៩.០៤១)	(១៥.១៧៨.៥៦០)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ ប្រាក់កម្ចី	-	(៣.៣០៩.៣២៦)	(២៤.៥៨០.៤៥១)	(២២.៣៣២.៨៦៩)
- ចំណាយការប្រាក់ដែលបានធ្វើមូល ធនកម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	៣១៧.៥៧៥	៣.៤៤១.៣៥៤	៤.៩៧៨.០១៦	១១.៦៥០.៨៣២
	<u>(៤.៥៣២.៤៨៨)</u>	<u>(៤.១៧៩.០០៦)</u>	<u>(៣៨.០០១.៤៧៦)</u>	<u>(២៥.៨៦០.៥៩៧)</u>
	<u>១៤.២៧៣.៤៤៨</u>	<u>៨.៣៣៦.០៥៩</u>	<u>១៩.១៦៧.៩១១</u>	<u>១៣.១៧៧.៩៩៤</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ
ក្នុងស្រុកក្នុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

១៤. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើ
ប្រាក់ចំណេញក្នុងអត្រា ២០% (២០២៣៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១%
(២០២៣៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាគឺជាខ្សែច្រកប្រាក់អប្បបរមា ដែលត្រូវបង់ជូន
ទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ភ មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ភ មិនមាន
កាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ភ ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៥. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមមូលដ្ឋានដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣
	(កំណត់ឡើងវិញ)		(កំណត់ឡើងវិញ)	
ប្រាក់ចំណេញ/(ខាត)របស់ ភាគហ៊ុនិក (គិតជាពាន់រៀល)	៨.៩៧៣.៦៨២	(១៨.៧៧១.៤៨០)	៨៥.០៤២.៩១៣	៧២.៦៤៤.០១៨
ចំនួនភាគហ៊ុនមធ្យមមូលដ្ឋាន	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញ/(ខាត)ក្នុងមួយភាគហ៊ុនជា មូលដ្ឋាន (គិតជាពាន់រៀល)	១០៣,១៨	(២១៥,៨៣)	៩៧៧,៨១	៨៣៥,២៥

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

១៦. ប្រតិបត្តិការភាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រាក់ដែលបានបង់លើប្រាក់ កម្ចី	៤.៨៥០.០៦៣	៤.៣១១.០៣៣	១៩.៣៩៩.០៤១	១៥.១៧៨.៥៦០

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៥៦៧.៦៥៧	៥០៣.៥១១	២.៤៥៨.៤២២	២.៣៩៨.២៩៩

១៧. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួល នៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិ អំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញ កាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជា ឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពី អតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការ គ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យ ទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅ លើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវ កាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមាន ស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅ ក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រង ហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាង នេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នឱ្យបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវ សងនោះទេ។

១៨. ចំណាយជាប់កិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើ៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៨៣.០៥៧.៨៨១	៣៧.២៤០.១៣៧
សេវាផ្តល់ការប្រឹក្សាយោបល់	២.៦៦៩.៧៩៤	៩.៧៦២.៨៧៧
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៥៤.១៧៦	២៦.៩៥០.៥៤៦
	២៨៦.៧៨១.៨៥១	៧៣.៩៥៣.៥៦០

១៩. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជារឿយៗតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការផាកពិន័យធ្ងន់ធ្ងរ ការផាកពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

២០. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួន ត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របទៅនឹងការបង្ហាញនៃការិយបរិច្ឆេទ។

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
បំណុលរយៈពេលវែង		
កម្ចី	១.២៩៦.៤៦៤.៩៥៦	១.២៩៦.៩២៤.៦៨៤
បំណុលរយៈពេលខ្លី		
កម្ចី	២៤.១៣៧.១២៩	២៣.៦៧៧.៤០១
របាយការណ៍លំហូរសាច់ប្រាក់		
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	(៩៤.៧៤៦.៣៩២)	(៨២.៦៥៦.៣០២)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(២៥១.៣៤៩.៥៨០)	(២៦៥.៩៦៨.៥៤២)

២១. និយ័តកម្មក្នុងការិយបរិច្ឆេទមុន

តួរលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រូវកំណត់ឡើងវិញដោយសារតែការកែតម្រូវកំហុស។ ផលប៉ះពាល់មានដូច ខាងក្រោម៖

(ក) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន ពាន់រៀល	ការធ្វើនិយ័តកម្មឆ្នាំមុន ពាន់រៀល	កំណត់ឡើងវិញ ពាន់រៀល
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី ត្រូវទទួលផ្សេងៗ	៣២.៧០៧.៤១៦	(៤.៤៤២.៤៧៦)	២៨.២៦៤.៩៤០
កិច្ចសន្យាទ្រព្យសកម្ម	៩២.៧៦៨.៣៧៤	(៦០.៧២៧.១២៣)	៣២.០៤១.២៥១
សមតុល្យសាច់ប្រាក់ និងធនាគារ	៥៦.៧១៦.៤៣៩	៤.៤៤២.៤៧៦	៦១.១៥៨.៩១៥
ចំណេញរក្សាទុក	១០៨.១៨៥.៨៦៥	(៥៥.៩៥៦.១១៦)	៥២.២២៩.៧៤៩
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី	១៥៤.៦៦១.១៥២	(៤.៧៧១.០០៧)	១៤៩.៨៩០.១៤៥

ខ) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន ពាន់រៀល	ការធ្វើនិយ័តកម្មឆ្នាំមុន ពាន់រៀល	កំណត់ឡើងវិញ ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ គណនីអតិថិជនពាណិជ្ជកម្ម និងគណនី ត្រូវទទួលផ្សេងៗ	២.៤៩៤.៩៧៩.២៩០	(៤៧៧.៥៧៦)	២.៤៩៤.៥០១.៧១៤
កិច្ចសន្យាទ្រព្យសកម្ម	២៧.៩៨០.២៣៦	(១០.៣១៦.១៤០)	១៧.៦៦៤.០៩៦
សមតុល្យសាច់ប្រាក់ និងធនាគារ	១៥៥.៥០១.២៥៥	(១១៦.៨៧២.៧៧៨)	៣៨.៦២៨.៤៧៧
ទុនបម្រុង	១៦.១១៧.២២២	៦.៩៧១.៣៤៨	២៣.០៨៨.៥៧០
ចំណេញរក្សាទុក	៦៤៧.១៤៨.៧៨២	(៥៥.៩៥៦.១១៦)	៥៩១.១៩២.៦៦៦
ចំណូលពន្ធពន្យារ	១២៦.៦០៩.៥៨២	(៥៣.៩៦៥.៥៦៤)	៧២.៦៤៤.០១៨
បំណុលពន្ធពន្យារ	៨១.៩៤៦.៨៥៨	១០.០៤៧.៤៦៣	៩១.៩៩៤.៣២១
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីត្រូវបង់ផ្សេងៗ	១៧៩.៩៤៤.៦២១	(១០.២០០.៩៨១)	១៦៩.៧៤៣.៦៤០
បំណុលពន្ធពន្យារ	២០.៧២៨.៦៧២	(១០.៦១៩.៩៤៨)	១០.១០៨.៧២៤

២១. និយ័តកម្មក្នុងការិយបរិច្ឆេទមុន (ត)

តួលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រូវកំណត់ឡើងវិញដោយសារតែការកែតម្រូវកំហុស។ ផលប៉ះពាល់មានដូចខាងក្រោម៖ (ត)

(ត) ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញសម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន ពាន់រៀល	ការធ្វើនិយ័តកម្មឆ្នាំមុន ពាន់រៀល	កំណត់ឡើងវិញ ពាន់រៀល
ចំណូលពីការលក់	៣៤៩.៦៤០.០៧៣	(៥២.២២៣.៩៣២)	២៩៧.៤១៦.១៤១
កម្រៃពីការសាងសង់	១៦.៦៦៥.៦១៧	(១.៨១១.០៧៨)	១៤.៨៥៤.៥៣៩
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស			
- សុទ្ធ	៤.១១១.០៣៩	(៤.១១១.០៣៩)	-
ចំណូលផ្សេងៗ	២១.៦៣៧.៦៣៦	(៤៩៩.៤៨៦)	២១.១៣៨.១៥០
ចំណាយប្រតិបត្តិការផ្សេងៗ	(១៥.១៥៥.៤៣៦)	(៣.៥៥៤)	(១៥.១៥៨.៩៩០)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស -			
សុទ្ធ	-	(៥.៨៥៦.៩១៩)	(៥.៨៥៦.៩១៩)
ចំណូលហិរញ្ញវត្ថុ	៦.៧៣៧.៧៦៦	៣២.៣០០.៨២៥	៣៩.០៣៨.៥៩១
ចំណាយហិរញ្ញវត្ថុ	(៣.៥២៧.៧៣០)	(២២.៣៣២.៨៦៧)	(២៥.៨៦០.៥៩៧)
ចំណាយពន្ធ	(២៦.៨៦២.៩៦១)	៥៧២.៤៨៦	(២៦.២៩០.៤៧៥)

២២. ព្រឹត្តិការណ៍សំខាន់ៗអំឡុងកាលបរិច្ឆេទរាយការណ៍

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រ.ទ.ស.ភ និង ក្រុមហ៊ុន VINCI Construction Grands Projects បានចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាពផលិតទឹកបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារអាមេរិក ដែលបានពីផ្តល់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍បារាំងចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ រ.ទ.ស.ភ ចំនួន ៤២លានដុល្លារអាមេរិក។ ការសាងសង់បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ។

ឧបសម្ព័ន្ធ ២

លទ្ធផលពិនិត្យគុណភាពទឹក

ពីរោងចក្រផលិតទឹកស្អាតទាក់ទងរបស់ រ.ទ.ស.ភ ក្នុងរាជធានីភ្នំពេញ

TEST REPORT: 7191347954-CHM25-PN

TEST REPORT: 7191347954-CHM25-PN

Date: 22 JAN 2025

Tel: +65 6973 6164

Client's Ref:

Email: na.pi@tuvsud.com

Note: This report is issued subject to the Testing and Certification Regulations of the TÜV SÜD Group and the General Terms and Conditions of Business of TÜV SÜD PSB Pte Ltd. In addition, this report is governed by the terms set out within this report.



PSB Singapore

**Add value.
Inspire trust.**

SUBJECT

Analysis of Drinking Water Sample

CLIENT

Phnom Penh Water Supply Authority (PPWSA)
#45, Street 106, Phnom Penh 12202
Cambodia

Attention: Keo Heng

DATE OF SAMPLE SUBMISSION / TESTING

20 Dec 2024 / 20 Dec 2024 to 21 Jan 2025

DESCRIPTION OF SAMPLE

One water sample was received and labelled as "Drinking Water"



TÜV SÜD PSB

Laboratory:
TÜV SÜD PSB Pte. Ltd.
TÜV SÜD @ IBP
15 International Business Park
Singapore 609937

Phone : +65-6778 7777
E-mail: info.sg@tuvsud.com
<https://www.tuvsud.com/en-sg>
Co. Reg : 199002667R

Regional Head Office:
TÜV SÜD Asia Pacific Pte. Ltd.
TÜV SÜD @ IBP
15 International Business Park
Singapore 609937
TÜV[®]



METHOD OF TEST

1. APHA-AWWA-WEF 24th Edition 2022 - Standard Methods for the Examination of Water and Wastewater.
2. USEPA Method 508 Determination of Chlorinated Pesticides in Water by Gas Chromatography Electron Capture Detector (GC/ECD).
3. USEPA Method 515 Determination of Chlorinated Acids in Drinking Water by Liquid-Liquid Extraction, Derivatization, and GC/ECD.
4. EPA 8260D: Volatile Organic Compounds by Gas Chromatography Mass Spectrometry (GC/MS).
5. EPA 8270E: Semi-Volatile Organic Compounds by GC/MS.
6. USEPA Method 551.1 Determination of Chlorination Disinfection Byproducts, Chlorinated Solvents, and Halogenated Pesticides/Herbicides in Drinking Water by Liquid-Liquid Extraction and GC/ECD.
7. USEPA Method 552.2 Determination of Haloacetic Acids and Dalapon in Drinking Water by Liquid-Liquid Extraction, Derivatization and GC/ECD.
8. Determination of EDTA and NTA by Solid Phase Extraction, Derivatization and GC/MS.
9. Determination of Bromate by Derivatization and GC/MS.
10. Determination of Inorganic Anions in Drinking Water by Ion Chromatography (IC).

The below tests were sub-contracted to the partner laboratory:

11. NF EN ISO 10704 : 2019 Water quality - Gross Alpha and Gross Beta Activity.
12. Determination of Malathion by Liquid-Liquid Extraction and GC/MS.
13. High Performance Liquid Chromatography with Tandem Mass Spectrometry (LC/MS/MS) for:
 - Acrylamide
 - Aldicarb Sulfoxide and Aldicarb Sulfone
 - Carbofuran
 - Chlorotoluron
 - Microcystin-LR
 - Microcystins (Total)
 - Isoproturon
 - N-Nitrosodimethylamine (NDMA)
 - Dichlorvos
 - Atrazine and its chloro-s-triazine metabolites
 - Bentazone
 - Diquat
 - Glyphosate and Aminomethylphosphonic acid (AMPA)

TEST REPORT: 7191347954-CHM25-PN
22 JAN 2025



PSB Singapore

RESULTS

Test Parameter	Drinking Water	Detection Limit	*WHO Guideline Value
Microbiological Parameter			
Escherichia coli	cfu/100mL	< 1	1
			< 1
Physical Parameters			
Color	Hazen	Not detected	2.5
Conductivity at 25°C	µS/cm	283	-
Odour		Unobjectionable	-
pH @ 25°C		7.8	-
Total Dissolved Solids	mg/L	170	1
Turbidity	NTU	0.1	0.1
			-
Radiological Parameters			
Gross Alpha	Bq/L	Not detected	0.03
Gross Beta	Bq/L	0.12	0.05
			0.5
			1
Chemical Parameters			
Acrylamide	mg/L	Not detected	0.0005
Alachlor	mg/L	Not detected	0.001
Aldicarb Sulfoxide and Aldicarb Sulfone	mg/L	Not detected	0.01
Aldrin & Dieldrin	mg/L	Not detected	0.00003
Antimony	mg/L	Not detected	0.001
Arsenic	mg/L	Not detected	0.001
Atrazine and its chloro-s-triazine metabolites	mg/L	Not detected	0.005
Aluminium	mg/L	0.08	0.001
Barium	mg/L	0.03	0.001
Bentazone	mg/L	Not detected	0.001
Benzene	mg/L	Not detected	0.001
Benzo (a) pyrene	mg/L	Not detected	0.0001
Boron	mg/L	0.02	0.001
Bromate	mg/L	Not detected	0.01
Bromodichloromethane	mg/L	Not detected	0.001
Bromoform	mg/L	Not detected	0.001
Cadmium	mg/L	Not detected	0.001
Calcium	mg/L	19.9	0.001
Carbofuran	mg/L	Not detected	0.005
Carbon Tetrachloride	mg/L	Not detected	0.001
Chlorate	mg/L	Not detected	0.2
Chlordane (total isomers)	mg/L	Not detected	0.0001
Chlorine (Free)	mg/L	0.5	0.01
Chlorite	mg/L	Not detected	0.2
Chloroform	mg/L	Not detected	0.001
Chlorotoluron	mg/L	Not detected	0.01
Chlorpyrifos	mg/L	Not detected	0.001
Chromium (in all forms as a total)	mg/L	Not detected	0.01
Copper	mg/L	Not detected	0.01
			2

TEST REPORT: 7191347954-CHM25-PN

22 JAN 2025



PSB Singapore

RESULTS (Continued)

Test Parameter	Drinking Water	Detection Limit	*WHO Guideline Value	
Cyanazine	mg/L	Not detected	0.0001	0.0006
Cyanide	mg/L	Not detected	0.01	-
Cyanogen chloride (as cyanide)	mg/L	Not detected	0.01	-
Chloride	mg/L	36.0	0.1	-
2,4-D (2,4-dichlorophenoxyacetic acid) in free acid form	mg/L	Not detected	0.01	0.03
2,4-DB [2,4-Dichlorophenoxy) butyric acid]	mg/L	Not detected	0.01	0.09
DDT & Metabolites	mg/L	Not detected	0.0001	0.001
Di(2-Ethylhexyl) phthalate	mg/L	Not detected	0.001	0.008
1,2-Dibromo-3-chloropropane (DBCP)	mg/L	Not detected	0.001	0.001
Dibromoacetonitrile	mg/L	Not detected	0.001	0.07
Dibromochloromethane	mg/L	Not detected	0.001	0.1
1,2-Dibromoethane (Ethylene Dibromide) 1,2-	mg/L	Not detected	0.0001	0.0004
Dichloroacetate	mg/L	Not detected	0.01	0.05
Dichloroacetonitrile	mg/L	Not detected	0.01	0.02
Dichlorobenzene, 1,2-	mg/L	Not detected	0.001	1
Dichlorobenzene, 1,4-	mg/L	Not detected	0.001	0.3
Dichloroethane, 1,2-	mg/L	Not detected	0.001	0.03
Dichloroethene (cis & trans), 1,2-	mg/L	Not detected	0.001	0.05
Dichloromethane	mg/L	Not detected	0.001	0.02
Dichloropropane, 1,2-	mg/L	Not detected	0.001	0.04
Dichloropropene, 1,3-	mg/L	Not detected	0.001	0.02
Dichlorvos	mg/L	Not detected	0.1	-
Dicofol	mg/L	Not detected	0.1	-
Dichlorprop	mg/L	Not detected	0.01	0.1
Dimethoate	mg/L	Not detected	0.001	0.006
Dioxane, 1,4-	mg/L	Not detected	0.01	0.05
Diquat	mg/L	Not detected	0.001	-
Endrin	mg/L	Not detected	0.0001	0.0006
Epichlorohydrin	mg/L	Not detected	0.0001	0.0004
Ethylbenzene	mg/L	Not detected	0.001	0.3
Edetic acid (EDTA-Ethylene Diamine Tetraacetic Acid) in free acid form	mg/L	Not detected	0.1	0.6
Fenoprop (2,4,5-TP; 2,4,5-trichlorophenoxy propionic acid)	mg/L	Not detected	0.003	0.009
Fluoride	mg/L	Not detected	0.1	1.5
Glyphosate and Aminomethylphosphonic acid (AMPA)	mg/L	Not detected	0.001	-
Hexachlorobutadiene (HCBD)	mg/L	Not detected	0.0001	0.0006
Hydroxyatrazine	mg/L	Not detected	0.01	0.2
Isoproturon	mg/L	Not detected	0.005	0.009
Iron	mg/L	Not detected	0.02	-
Lead	mg/L	Not detected	0.001	0.01
Lindane	mg/L	Not detected	0.0001	0.002
Malathion	mg/L	Not detected	0.001	-
MCPA (4-Chloro-2-methylphenoxyacetic acid)	mg/L	Not detected	0.003	-
Mecoprop (MCPP; [2(2-methyl-chlorophenoxy) propionic acid])	mg/L	Not detected	0.003	0.01
Mercury, in inorganic form	mg/L	Not detected	0.001	0.006
Methoxychlor	mg/L	Not detected	0.001	0.02
Metolachlor	mg/L	Not detected	0.01	0.01
Microcystin-LR	mg/L	Not detected	0.001	-

TEST REPORT: 7191347954-CHM25-PN
22 JAN 2025



PSB Singapore

RESULTS (Continued)

Test Parameter	Drinking Water	Detection Limit	*WHO Guideline Value
Microcystins (Total)	mg/L Not detected	0.001	0.001
Molinate	mg/L Not detected	0.001	0.006
Monochloramine	mg/L 0.1	0.1	3
Monochloroacetic acid (chloroacetic acid)	mg/L Not detected	0.01	0.02
Manganese	mg/L Not detected	0.01	0.08
Magnesium	mg/L 9.98	0.001	-
Molybdenum	mg/L Not detected	0.02	-
Nickel	mg/L Not detected	0.02	0.07
Nitrate (as N)	mg/L 0.3	0.02	11
Nitrotriacetic acid (NTA)	mg/L Not detected	0.1	0.2
Nitrite (as N)	mg/L Not detected	0.03	0.9
Nitrate plus nitrite combined	units 0.027	0.009	1
Nitrosodimethylamine (NDMA)	mg/L Not detected	0.0001	0.0001
Pendimethalin	mg/L Not detected	0.001	0.02
Pentachlorophenol (PCP)	mg/L Not detected	0.001	0.009
Perchlorate	mg/L Not detected	0.04	0.07
Permethrin, where used as a larvicide for public health purposes	mg/L Not detected	0.04	-
Pyriproxyfen	mg/L Not detected	0.04	-
Selenium	mg/L Not detected	0.001	0.04
Simazine	mg/L Not detected	0.001	0.002
Sodium dichloroisocyanurate	mg/L Not detected	0.1 (as cyanuric acid)	50 (40 as cyanuric acid)
Styrene	mg/L Not detected	0.001	0.02
Sulfate as SO ₄ ²⁻	mg/L 13.4	0.1	-
Silica (as SiO ₂)	mg/L 11.9	0.002	-
Sodium	mg/L 12.6	0.001	-
Terbutylazine (TBA)	mg/L Not detected	0.001	0.007
Tetrachloroethene	mg/L Not detected	0.001	0.1
Toluene	mg/L Not detected	0.001	0.7
Trichloroethene	mg/L Not detected	0.001	0.008
Trichlorophenol, 2,4,6-	mg/L Not detected	0.001	0.2
2,4,5-T (2,4,5-Trichlorophenoxyacetic acid)	mg/L Not detected	0.003	0.009
Trichloroacetate	mg/L Not detected	0.01	0.2
Trifluralin	mg/L Not detected	0.001	0.02
Total Trihalomethanes Ratio [#]	unit Not detected	0.04	< 1
Total Organic Carbon (TOC)	mg/L Not detected	1.0	-
Total Alkalinity (as CaCO ₃)	mg/L 64.5	1.0	-
Total Hardness as (CaCO ₃)	mg/L 90.7	0.007	-
Total Phosphorus (as P)	mg/L Not detected	0.1	-
Uranium	mg/L Not detected	0.001	0.03
Vinyl Chloride	mg/L Not detected	0.0001	0.0003
Xylenes	mg/L Not detected	0.001	0.5

Note:

1. *Specification is based on WHO Guidelines for Drinking-Water Quality (2022) 4th Edition.
2. [#]The sum of the ratio of the concentration of each to its respective guideline value should not exceed 1.



REMARKS

The parameters tested for the water sample complied with WHO Guidelines for Drinking-Water Quality (2022) 4th Edition.



Handwritten signature of Thai Gia Bach in black ink.

THAI GIA BACH
CHEMIST

Handwritten signature of Dr. Pi Na in black ink.

DR. PI NA
PRODUCT MANAGER
ENVIRONMENTAL MONITORING
CHEMICAL CENTRE

TEST REPORT: 7191347954-CHM25-PN

22 JAN 2025




PSB Singapore

Please note that this Report is issued under the following terms :

1. This report applies to the sample of the specific product/equipment given at the time of its testing/calibration. The results are not used to indicate or imply that they are applicable to other similar items. In addition, such results must not be used to indicate or imply that TÜV SÜD PSB approves, recommends or endorses the manufacturer, supplier or user of such product/equipment, or that TÜV SÜD PSB in any way "guarantees" the later performance of the product/equipment. Unless otherwise stated in this report, no tests were conducted to determine long term effects of using the specific product/equipment.
2. The sample/s mentioned in this report is/are submitted/supplied/manufactured by the Client. TÜV SÜD PSB therefore assumes no responsibility for the accuracy of information on the brand name, model number, origin of manufacture, consignment or any information supplied.
3. Nothing in this report shall be interpreted to mean that TÜV SÜD PSB has verified or ascertained any endorsement or marks from any other testing authority or bodies that may be found on that sample.
4. This report shall not be reproduced wholly or in parts and no reference shall be made by the Client to TÜV SÜD PSB or to the report or results furnished by TÜV SÜD PSB in any advertisements or sales promotion.
5. Unless otherwise stated, the tests were carried out in TÜV SÜD PSB Pte Ltd, 15 International Business Park Singapore 609937.
6. The tests carried out by TÜV SÜD PSB and this report are subject to TÜV SÜD PSB's General Terms and Conditions of Business and the Testing and Certification Regulations of the TÜV SÜD Group.

Effective 01 January 2021





រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ត)



: + ៨៥៥ (៣១) ៩៣៥ ០៨ ០៨



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា